



**សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២
និងលើកទិសដៅការងារ ឆ្នាំ ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា**

**ថ្ងៃអង្គារ ៣កើត ខែមាយ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៣ នៅសណ្ឋាគារវ៉េស៊ីដង់សុខាភ្នំពេញ**

កម្មវិធីទី១

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

សម្របសម្រួលដោយ៖

- ១. ឯកឧត្តម ភួង សោតា រដ្ឋលេខាធិការ
- ២. ឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ
- ៣. លោក ស៊ីយ៉ុន សុចិត្រ អគ្គនាយករងបច្ចេកទេស
- ៤. ឯកឧត្តម គង់ ឆៀន ប្រធាននាយកដ្ឋានផ្លូវថ្នល់

មាតិកា

១. សេចក្តីផ្តើម

២. គោលបំណង និងសារៈសំខាន់

៣. សមិទ្ធផលសម្រេចបាន ឆ្នាំ ២០២២

៤. បញ្ហាប្រឈម

៥. ទិសដៅការងារ ឆ្នាំ២០២៣

១. សេចក្តីផ្តើម

ផែនការអភិវឌ្ឍន៍ជនបទ ២០១៩-២៣ ក្រសួងបានដាក់ចេញគោលនយោបាយ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដែលមានកម្មវិធីចំនួន ៤ ជាអាទិភាព រួមមាន៖

- ១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍
- ២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
- ៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង
- ៤. ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។

សេចក្តីផ្តើម (ត)

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ បច្ចុប្បន្នក្រសួងបានគ្រប់គ្រងផ្លូវជនបទបាន ចំនួន១៦ ៧១១ខ្សែ ប្រវែង ៤៧ ៩២០ គ.ម ប្រមាណ ៧៤% នៃផ្លូវថ្នល់ទូទាំងប្រទេស ៖

- ❖ ផ្លូវដី ប្រវែង ៩ ១៧១ គ.ម
- ❖ ផ្លូវក្រាលល្បាយក្រួស ប្រវែង ៣៤ ៣៥២ គ.ម
- ❖ ផ្លូវក្រាលកៅស៊ូ ប្រវែង ៣ ៥៧៥ គ.ម
- ❖ ផ្លូវក្រាលបេតុង ប្រវែង ៨២២ គ.ម

២. គោលបំណង និងសារៈសំខាន់

- ❖ សមាហរណកម្មផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រវាងជនបទ និងទីប្រជុំជន៖
 - ផ្សារភ្ជាប់សកម្មភាពធុរកិច្ចក្នុងប្រទេស និងតំបន់
 - ងាយស្រួលធ្វើដំណើរ ចំណេញពេល ចំណាយតិច ។ល។
 - បង្កើតសេវាឱ្យកាន់តែជិតនឹងប្រជាជនជនបទ

៣. សមិទ្ធផលសម្រេចបាន ឆ្នាំ ២០២២

❖ ថវិការដ្ឋ៖

- សាងសង់ផ្លូវជនបទបានប្រវែង ១ ១៧៥,៤៦ គ.ម
- ថែទាំ និងជួសជុល ផ្លូវជនបទបានប្រវែង ៤ ២១៣ គ.ម និង
- សាងសង់សំណង់សិល្បកាវ្យ និង បំពាក់ស្លាកសញ្ញាចរាចរណ៍
បានចំនួន ៣ ០៩៤ កន្លែង/ស្លាក

សមិទ្ធផលសម្រេចបាន ឆ្នាំ ២០២២ (ត)

❖ ថវិកាដៃគូ

- សាងសង់ផ្លូវជនបទបានប្រវែង ៦៣៧,៤៦ គ.ម
- សាងសង់សំណង់សិល្បកាវ្យ បានចំនួន ១ ១១៩ កន្លែង

៤. បញ្ហាប្រឈម

- ❖ ការប្រែប្រួលអាកាសធាតុ
- ❖ ការដឹកជញ្ជូនលើសទម្ងន់កំណត់
- ❖ ការរំលោភបំពានដីចំណីផ្លូវ
- ❖ ការចាក់ដីបំពេញទីធ្លាសងខាងខ្ពស់ជាងផ្លូវ
- ❖ ការធ្លាក់ប៉ះនៃវត្ថុធាតុដើម
- ❖ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ជាន់គ្នា (តិចបំផុត)
- ❖ ការបែបទាំ និងជួសជុល ផ្លូវជនបទនៅមានកម្រិត។

៥. ទិសដៅការងារ ឆ្នាំ ២០២៣

- ❖ សាងសង់ផ្លូវជនបទ ប្រវែង ១ ៩០០ គ.ម
- ❖ បែកទំនាក់ និងជួសជុលផ្លូវជនបទ ប្រវែង ៤ ៨៧១ គ.ម

សេចក្តីសន្និដ្ឋាន

- ❖ ក្រសួងអភិវឌ្ឍន៍ជនបទ ពិតជាមានមោទនៈភាពចំពោះសមិទ្ធផលសម្រេចការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍បាន ៩៧% នៃផែនការឆ្នាំ ២០២២

សេចក្តីសន្និដ្ឋាន (៣)

❖ បាននិងកំពុងរួមចំណែក៖

- លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជន ជនបទប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- កាត់បន្ថយភាពក្រីក្រ និងប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ ២០៣០ និងប្រាក់ចំណូល កម្រិតខ្ពស់ ឆ្នាំ ២០៥០។


សកម្មភាពក្រុមការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បកាបូ



សកម្មភាពក្រុមការងារផ្នែកពិសោធន៍ នៅមន្ទីរពិសោធន៍



សកម្មភាពក្រុមការងារផ្នែកពិសោធន៍ នៅការដ្ឋាន



សកម្មភាពការងារគម្រោង



សកម្មភាពការងារគម្រោង



none

સ્વપ્નમાં જન્મ !